

COVID-19 ៖ ការទទួលបានជំនួយតាមរយៈ DHHS របស់រដ្ឋ Maine

ក្នុងអំឡុងពេលនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងជំងឺរលាកផ្លូវដង្ហើម COVID-19 (វីរុសកូវីដ 2019) នាយកដ្ឋានសុខភាព និងសេវាពលរដ្ឋប្រចាំរដ្ឋមេន (DHHS, Maine Department of Health and Human Services) កំពុងធ្វើការផ្លាស់ប្តូរវិធីមួយចំនួន ក្នុងការទំនាក់ទំនងជាមួយនឹងសាធារណៈជន តែទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំនៅបន្តប្រើប្រាស់វិធី ដើម្បីធានាឲ្យបានថាអ្នករស់នៅក្នុងរដ្ឋមេន ទទួលបានធនធានទាំងឡាយ ដែលពួកគេត្រូវការ ដើម្បីរស់នៅប្រកបដោយសុខភាព និងមានផលិតភាព ។



ធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2021

ជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារខ្វះខាត (TANF, Temporary Assistance for Needy Families)

បើអ្នកកំពុងជួបការលំបាក ក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់កូនអ្នក អ្នកប្រហែលជាអាចមានសិទ្ធិទទួលបាន ជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារក្រីក្រ ។ កម្មវិធីនេះ ផ្តល់ជូនជំនួយជាសាច់ប្រាក់បណ្តោះអាសន្ន ដើម្បីជួយឱ្យពួកម្តាយបំពេញតម្រូវការជាមូលដ្ឋានទាំងនេះ ។

ការផ្តល់ជំនួយអាហារបន្ថែម

បើអ្នកកំពុងជួបប្រទះបញ្ហាខ្វះខាតម្ហូបអាហារសម្រាប់ខ្លួនឯង ឬសម្រាប់ផ្ទះគ្រួសារ គឺអ្នកអាចមានសិទ្ធិទទួលបាន ជំនួយអាហារបន្ថែម (Food Supplement) ។ ជំនួយអាហារបន្ថែម គឺជាកម្មវិធីដែលជួយគ្រួសារដែលមានប្រាក់ចំណូលទាប ឲ្យពួកគេមានលទ្ធភាពទិញអាហារបរិភោគដើម្បីឲ្យមានសុខភាពល្អ ។

ជំនួយសេវាកម្មថែទាំសុខភាព

បើអ្នក ឬសមាជិកណាម្នាក់ក្នុងគ្រួសារអ្នក មិនបានទទួលសេវាកម្មថែទាំសុខភាព ឬមានបញ្ហាខ្វះខាតថវិកាចេញថ្លៃសេវាកម្មថែទាំសុខភាព គឺអ្នកអាចមានសិទ្ធិទទួលបានជំនួយពីកម្មវិធីជំនួយសេវាកម្មថែទាំសុខភាព (Health Care Assistance) ។ កម្មវិធីជំនួយសេវាកម្មថែទាំសុខភាព រួមបញ្ចូលនូវកម្មវិធី MaineCare, CubCare និងកម្មវិធីសម្រាប់ពលរដ្ឋត្រូវការជំនួយថែទាំវេជ្ជសាស្ត្រ (Medically Needy Programs) ជួយចេញថ្លៃថែទាំសុខភាព ដល់អ្នកផ្តល់សេវាកម្មថែទាំសុខភាព* ។

ជំនួយក្នុងគ្រោះអាសន្ន (Emergency Assistance)

មានផ្តល់ជំនួយដល់គ្រួសារដែលមានកូនដែលស្ថិតក្នុងគ្រោះអាសន្នណាមួយ នៅពេលដែលគ្រួសាររបស់ពួកគេស្ថិតក្នុងស្ថានភាពលំបាក ឬមិនមានទីជម្រករស់នៅ ។ ស្ថានភាពទាំងអស់នេះ មានជាអាទិ៍អគ្គិភ័យ គ្រោះធម្មជាតិផ្សេងៗ ត្រូវគេផ្តាច់សេវាកម្មយូធីលី ឬត្រូវគេបណ្តេញចេញពីផ្ទះ ។ ការជួយចេញការចំណាយដល់គ្រួសារក្នុងស្ថានភាពនេះ គឺអាចអនុញ្ញាតផ្តល់ជូនបានតែម្តងក្នុងមួយឆ្នាំ ហើយត្រូវបង់ឲ្យអ្នកផ្តល់សេវាកម្មដោយផ្ទាល់ ។

ប្រាក់ជំនួយថ្លៃមើលថែទាំកូន (Child Care Subsidy)

គឺជាកម្មវិធីស្ថិតក្រោមការទទួលខុសត្រូវរបស់ការិយាល័យសេវាកម្មកុមារ និងគ្រួសារ (Office of Child and Family Services) សម្រាប់ផ្តល់ជំនួយដល់គ្រួសារដែលមានសិទ្ធិទទួលបានជំនួយនេះ ក្នុងការចេញថ្លៃមើលថែកូន ដើម្បីឲ្យពួកគេអាចចេញទៅធ្វើការ ទៅសាលារៀន ឬចូលរួមកម្មវិធីបណ្តុះបណ្តាលការងារ ។ សូមចូលទៅកាន់ <https://www.maine.gov/dhhs/ocfs/ec/occhs/step.htm> ឬហៅមកលេខ 1-877-680-5866 ដើម្បីដាក់ពាក្យ ។

កម្មវិធីជំនួយទូទៅ (General Assistance)

គឺជាកម្មវិធីដែលស្ថិតក្រោមការទទួលខុសត្រូវរបស់សាលាក្រុង ដែលមានទិញរបស់របរចាំបាច់សម្រាប់ចែកជូនពលរដ្ឋដែលមិនមានលទ្ធភាពចេញការចំណាយទាំងអស់នោះ ។ ការដាក់ពាក្យសុំជំនួយទូទៅគឺអាចធ្វើឡើងបាននៅគ្រប់ការិយាល័យសាលាក្រុងប្រចាំមូលដ្ឋាន ។ សូមចូលទៅកាន់ www.211maine.org ឬហៅទូរស័ព្ទមកលេខ 211 សម្រាប់ភ្ជាប់ទៅកាន់ធនធាននានារបស់សហគមន៍ ។

*បើអ្នកបាត់បង់ការធានារ៉ាប់រងសុខភាព ដែលផ្តល់ជូនតាមរយៈការងាររបស់អ្នក ហើយអ្នក ក៏មិនមានលក្ខណៈសម្បត្តិអាចទទួលបានជំនួយពីកម្មវិធី MaineCare អ្នកអាចមានលក្ខណៈសម្បត្តិទទួលបានជំនួយ ក្នុងពេលវេលាចុះឈ្មោះពិសេស (Special Enrollment Period) ដើម្បីទិញការធានារ៉ាប់រងសុខភាព តាមរយៈអាសយដ្ឋាន HealthCare.gov ដោយអាស្រ័យលើប្រាក់ចំណូលប្រចាំគ្រួសាររបស់អ្នក គឺអ្នកអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ពីរដ្ឋបាលសហព័ន្ធ ដើម្បីអាចមានលទ្ធភាពបង់ថ្លៃបុព្វលាភធានារ៉ាប់រងសុខភាពបាន ។ ដើម្បីបានដឹងព័ត៌មានបន្ថែម និងពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្តិអាចទទួលបានជំនួយបានដែរឬទេ សូមចូលទៅកាន់ CoverME.gov.



ការវិយាល័យសម្រាប់គ្រួសារឯករាជ្យ

ការវិយាល័យសម្រាប់គ្រួសារឯករាជ្យ (Office for Family Independence) ជាអ្នកដំណើរការពាក្យសុំទាំងអស់ និងកំណត់ភាពមានសិទ្ធិទទួលជំនួយ សម្រាប់កម្មវិធី និងជំនួយ DHHS មួយចំនួន បន្ថែមពីលើការផ្តល់សេវាកម្មជ្រោមជ្រែងកុមារ ។

ទំនាក់ទំនង ៖

អាសយដ្ឋានផ្លូវសំបុត្រ ៖
114 Corn Shop Ln,
Farmington, ME 04938

ទូរស័ព្ទ ៖ (207) 778-8429

ទូរស័ព្ទ ៖ 1-855-797-4357

អ៊ីម៉ែល ៖
Farmington.dhhs@maine.gov

របៀបដាក់ពាក្យសុំជំនួយ ៖

ដាក់ពាក្យសុំតាមអនឡាញនៅឯ www.maine.gov/mymaineconnection

សូមផ្ញើពាក្យសុំតាមប្រៃសណីយ៍ទៅកាន់អាសយដ្ឋាន 114 Corn Shop Lane, Farmington, ME 04938

សូមផ្ញើពាក្យសុំជំនួយតាមទូរស័ព្ទទៅកាន់លេខ 207-778-8429

ផ្ញើអ៊ីម៉ែលពាក្យសុំទៅកាន់ Farmington.dhhs@maine.gov

យកពាក្យសុំមកដាក់ ឬបំពេញពាក្យសុំជំនួយនេះ នៅឯការវិយាល័យ DHHS ប្រចាំមូលដ្ឋានរបស់អ្នក ។ ខណៈពេលដែលគេទទួលយកពាក្យសុំជាក្រដាសដែរនោះ ចំពោះពលរដ្ឋដែលត្រូវការជំនួយបន្ថែម គួរហៅទូរស័ព្ទទៅកាន់លេខខាងលើ ដើម្បីពិភាក្សាជាមួយភ្នាក់ងារ ។

ដាក់ពាក្យសុំតាមទូរស័ព្ទ ជាមួយនឹងបុគ្គលិកឯកទេសពិនិត្យមើលភាពមានសិទ្ធិទទួលជំនួយ ។

សូមចូលទៅកាន់ www.211maine.org សូមចូលទៅកាន់ ឬហៅទូរស័ព្ទទៅលេខ 211 ដើម្បីសួររកព័ត៌មានបន្ថែមអំពី COVID-19 ក៏ដូចជាជំនួយអាហារបន្ថែម សម្រាប់ស្ត្រី ទារក និងកុមារ (WIC, Women, Infants, and Children), ជំនួយទូទៅ (General Assistance) ជំនួយគេហកិច្ច (Housing Assistance) ធនធានសម្រាប់មើលថែទាំក្មេង និងកម្មវិធីសាធារណៈ ។